


ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ



# របាយការណ៍ ប្រចាំខែឧសភា ឆ្នាំ ២០១៤

រៀបចំដោយអគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ

## ១. សេចក្តីផ្តើម

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ឬ អ .ជ.ប.ជ.អ ជាស្ថាប័នជាតិតែមួយ ដែលមាន តួនាទី និងការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួល ការទប់ស្កាត់ការរាលដាល មេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការឆ្លើយតបអោយបានទូលំ ទូលាយ និងពហុវិស័យ ដោយមានអគ្គលេខាធិការដ្ឋានជាសេនាធិការ។ ដើម្បីឆ្លើយតបទៅនឹងការទទួល ខុសត្រូវនេះអគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ ត្រូវរៀបចំរបាយការណ៍ជាប្រចាំរៀងរាល់ខែដើម្បីបង្ហាញ និងរៀបរាប់ពីវឌ្ឍនភាព និងសមិទ្ធផលដែលទទួលបានពីការអនុវត្តសកម្មភាព រួមទាំងកិច្ចការនានារបស់ ថ្នាក់ដឹកនាំ អគ្គលេខាធិការ និងនាយកដ្ឋានចំណុះទាំងអស់ ដើម្បីឆ្លុះបញ្ចាំងពីអាណត្តិ និងបេសកកម្ម របស់ខ្លួនស្របទៅតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តគោល ការណ៍បី-មួយ រួមទាំងការគោរពទៅតាមការប្តេជ្ញាចិត្ត អនុវត្តនូវសេចក្តីថ្លែងការណ៍ ជាសកលរបស់ អង្គការ សហប្រជាជាតិលើកទី៦៥ កាលពីខែ មិថុនា ឆ្នាំ២០១១ ក្នុងការសម្រេចឲ្យបាននូវគោលដៅជា យុទ្ធសាស្ត្របី-សូន្យឆ្នាំ២០២០ (មិនមាន ការឆ្លងមេរោគអេដស៍ថ្មី មិនមានការ ស្លាប់ដោយសារជំងឺ អេដស៍ និងមិនមានការរើសអើង និងមាក់ងាយដល់អ្នកផ្ទុកមេរោគអេដស៍)។

នៅក្នុងខែ ឧសភា ឆ្នាំ២០១៤នេះ នាយកដ្ឋាន ផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវនៃ អ.ជ.ប.ជ.អ. បានរៀបចំរបាយការណ៍ប្រចាំខែឧសភា ដែលរួមបញ្ចូលនូវវឌ្ឍនភាពដែលសម្រេចបានពី ការអនុវត្តផែនការសកម្មភាពរបស់ថ្នាក់ដឹកនាំ អ .ជ.ប.ជ.អ និងនាយកដ្ឋានប្រតិបត្តិទាំង៤ របស់អគ្គ លេខាធិការដ្ឋានដូចខាងក្រោម:

- វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានដោយថ្នាក់ដឹកនាំ អ.ជ.ប.ជ.អ
- វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានដោយអគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ

- វឌ្ឍនភាព និងសមិទ្ធផល ដែលសម្រេចបានដោយ នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ
- វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានដោយនាយកដ្ឋានទាក់ទង និងចលនាប្រភពធនធាន
- វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានដោយនាយកដ្ឋានបង្ការ ថែទាំ និងគាំទ្រ និង
- វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានដោយនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
- ទិសដៅការងារសំរាប់ខែបន្ទាប់របស់នាយកដ្ឋាននីមួយៗ

ជាងនេះទៅទៀត អគ្គលេខាធិការដ្ឋាន អ.ជ.ប.ជ.អ មានតួនាទីមួយទៀត នៅក្នុងការរៀបចំចងក្រងរបាយការណ៍ពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ ដែលមាននាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ ជាអ្នកសម្របសម្រួលក្នុងការរៀបរៀង និងចងក្រងរបាយការណ៍នេះ។

**២. វឌ្ឍនភាព និងសមិទ្ធផល**

**២.១-វឌ្ឍនភាព និងសមិទ្ធផល ដែលសម្រេចបានដោយភ្នាក់ងារ អ.ជ.ប.ជ.អ**

ក្នុងនាមជាប្រធាន អ.ជ.ប.ជ.អ. ឯកឧត្តម **អៀង មូលី** ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមជាមួយនឹងថ្នាក់ដឹកនាំ អ.ជ.ប.ជ.អ ទាំងអស់ បានសម្រេចនូវលទ្ធផលដូចខាងក្រោម:

- នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ **ឯ.ខ.ទេសរដ្ឋមន្ត្រី អៀង មូលី** ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែមេសាថ្នាក់ដឹកនាំអាជ្ញាធរជាតិ។

សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖ ឯកឧត្តម និងលោកជំទាវជាអនុប្រធាន  
ទីប្រឹក្សាអគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាននានានៃអាជ្ញាធរ ។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖

១. របាយការណ៍វឌ្ឍនភាពប្រចាំខែមេសារបស់អគ្គលេខាធិការដ្ឋាន

២. ការអនុវត្តកម្មវិធីមូលនិធិសាកល

៣. ការរៀបចំថវិកាអាជ្ញាធរឆ្នាំ ២០១៥-២០១៨

៤. សេចក្តីផ្សេងៗ

- នាព្រឹកថ្ងៃទី២០ ឧសភា ២០១៤ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

**ឯ.ឧ.ទេសរដ្ឋមន្ត្រី អៀង មូលី** ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុម  
ប្រឹក្សា ពិគ្រោះយោបល់ប្រចាំប្រទេសកម្ពុជា ( CCC) បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំ  
ចំពោះកិច្ច គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាពិគ្រោះយោបល់ប្រចាំប្រទេសកម្ពុជា ។

សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ ១) លោក Daniel P. Dimick អនុប្រធាន  
CCC ២) លោកវេជ្ជបណ្ឌិត Dong-Il Anh អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា  
និង ជាអនុប្រធាន CCC ៣) លោកស្រី Momoe Takeudi ពីអង្គការសុខភាពពិភពលោក  
ប្រចាំកម្ពុជា៤) លោកវេជ្ជបណ្ឌិត Mohammad Saleem អ្នកតំណាង UNAIDS ប្រចាំកម្ពុជា  
ជំនួសលោកស្រី Marie-Odile Emond ដែលអវត្តមាន ៥) លោកស្រី Inga Oleksy មន្ត្រី  
សម្រួលទំនាក់ទំនងមូលនិធិសាកល របស់ USAID និងជាសហប្រធានគណៈកម្មាធិការត្រួត  
ពិនិត្យ និង ៦) លោកវេជ្ជបណ្ឌិត ជីវ ប៊ុនធី លេខាធិការ CCC ។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖

១. ការត្រួតពិនិត្យលើការបំពេញការងាររបស់បុគ្គលិកលេខាធិការដ្ឋាន CCC និងការបន្ត

កិច្ចសន្យា

២. ការជ្រើសរើសអ្នកគ្រប់គ្រងថវិកាសម្រាប់ជំនួយ CCC ដល់លេខាធិការដ្ឋាន CCC

៣. ផែនការកិច្ចប្រជុំប្រចាំតំបន់របស់មូលនិធិសកល

៤. ការប្រជុំពិគ្រោះយោបល់អំពីជំងឺអេដស៍ តួនាទី/ការចូលរួមរបស់ គណៈកម្មាធិការ  
ប្រតិបត្តិ CCC និងលេខាធិការដ្ឋាន CCC

៥. សាររបស់មូលនិធិសកលថ្ងៃទី១៥ ឧសភា ២០១៥

៦. កិច្ចការផ្សេងៗ ៖

ក. ការត្រួតពិនិត្យថវិកាពីអ្នកគ្រប់គ្រងកម្រិតខ្ពស់ ដែលតម្រូវដោយមូលនិធិសកល ។

ដំណើរការដែលត្រូវផ្តួចផ្តើម/ផ្តល់ការគាំទ្រដោយគណៈកម្មាធិការប្រតិបត្តិ ។

ខ. ការបណ្តុះបណ្តាលកម្មវិធីគ្រប់គ្រងជំនួយនៅហ្សឺណែវសម្រាប់ CENAT+ ,វេជ្ជ .ប៊ុនធី

គ. ក្រុមជំនួយការបច្ចេកទេសដែលកំពុងធ្វើការនៅភ្នំពេញ

ឃ. លិខិតពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ

- នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ឯ.ឧ. ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឋានៈជាប្រធានគណៈកម្មាធិការសម្របសម្រួល ប្រចាំប្រទេសកម្ពុជា ដែលជាស្ថាប័នសម្របសម្រួលដល់ការដឹកនាំអនុវត្តគម្រោងជំនួយ របស់មូលនិធិសកលប្រចាំ កម្ពុជាលើជំងឺអេដស៍ របេង និង គ្រុនចាញ់ បានអញ្ជើញ ជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់ អំពីជំងឺរបេង៖ កិច្ចសន្ទនាប្រចាំប្រទេសឆ្នាំ២០១៤ នៅសណ្ឋាគារតារាអ៊ែរធីតាជានីភ្នំពេញ ។ បន្ទាប់ពីសម្តែងនូវការស្វាគមន៍ និង ថ្លែងអំណរគុណចំពោះអ្នកចូលរួមកិច្ចប្រជុំមក ឯ.ឧ. ទេស រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំដែលរៀបចំរយៈពេលពីរថ្ងៃនេះ ធ្វើឡើង ដើម្បីពិគ្រោះ យោបល់អំពីជំងឺរបេង ដែលជាកិច្ចសន្ទនាប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៤ ក្នុងការរកឱ្យឃើញ

អតិភារូបនីយកម្មសកម្មភាពសម្រាប់កំណត់បង្ហាញទស្សនៈ ។ ក្រុមការងារ ចំនួន១២ នឹងត្រូវ  
បង្កើតឡើងដើម្បីពិភាក្សាលើ សេចក្តីព្រាងកំណត់បង្ហាញទស្សនៈនោះ ។

កិច្ចប្រជុំនេះត្រូវបានអញ្ជើញចូលរួមបិទវគ្គដោយ ឯកឧត្តមវេជ្ជ ទា ផលា អនុប្រធានអាជ្ញាធរជាតិ  
ប្រយុទ្ធនឹងជំងឺអេដស៍ ដោយឯកឧត្តមបានសង្កត់ធ្ងន់លើការទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ។  
ជាលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់ទទួលបាននូវទស្សនទានប្រទេសជាពិសេសទៅលើបណ្តាញស្ត្រី  
ផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនប្រឈមមុខខ្ពស់ និងក្រុមគោលដៅ។ ឯកឧត្តមបានបន្ថែមថា ការធ្វើ  
បែបនេះគឺដើម្បីពង្រឹងបណ្តាញអោយមានដំណើរការទៀងទាត់ និងមាននិរន្តរភាព នៅពេលដែលមាន  
ការកាត់បន្ថយថវិកាយើងអាចមានលទ្ធភាពធ្វើការងារនេះដើម្បីឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺ  
អេដស៍។

**២.២- លទ្ធផលរបស់អគ្គលេខាធិការដ្ឋាន:**

- បានរៀបចំ និងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំដោយឯក  
ឧត្តមទេសរដ្ឋមន្ត្រី និងជាប្រធាន អ.ជ.ប.ជ.អ។
- បានរៀបចំ និងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំដោយឯក  
ឧត្តមទេសរដ្ឋមន្ត្រី និងជាប្រធាន អ.ជ.ប.ជ.អ។
- បានរៀបចំកិច្ចប្រជុំបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៤
- បានចូលរួមបើកសិក្ខាសាលា ស្តីពីពង្រឹងការឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ក្នុង  
ចំណោមក្រុមប្រឈមមុខខ្ពស់ តាមរយៈកម្មវិធីដៃគូសហគមន៍ នាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ  
២០១៤ នៅខេត្តព្រះសីហនុ ។
- បានចូលរួមជាវគ្គ ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយមេរោគអេដស៍ និងជំងឺអេដស៍ ដល់ក្រុម  
យុវជននិស្សិតចំនួន ៣៥០ នាក់ នាថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៤ នៅសាកលវិទ្យាល័យ

ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ។

- បានចូលរួមបើកសិក្ខាសាលា ស្តីពីពង្រឹងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ក្នុង ចំណោមក្រុមប្រឈមមុខខ្ពស់ តាមរយៈកម្មវិធីដៃគូសហគមន៍ នាថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៤ នៅខេត្តតាកែវ ។
- បានចូលរួមបើកសិក្ខាសាលា ស្តីពីការកាត់បន្ថយការចម្លងមេរោគអេដស៍ និង ជំងឺអេដស៍ ដល់ ក្រុមបុរសស្រឡាញ់បុរស និង ស្រីស្រស់ នាថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៤ នៅសណ្ឋាគារ ភ្នំពេញ។

**២.៣- នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ (PMERD)**

នៅក្នុងខែឧសភា ឆ្នាំ២០១៤នេះ នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ (PMERD) បានអនុវត្ត និងសម្រេចការងារមួយចំនួនដូចខាងក្រោម៖

**២.៣.១- ការរៀបចំវគ្គបណ្តុះបណ្តាលបច្ចុប្បន្នភាពការតាមដាននិងវាយតម្លៃសំរាប់ក្រសួងអប់រំ**

កាលពីថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០១៤ នាយកដ្ឋាន ផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចុប្បន្នភាពការតាមដាន និង វាយតម្លៃ សំរាប់មន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសិក្ខាកាមចំនួន៤១រូប ក្នុងចំណោម៤៥រូប បានអញ្ជើញ តាមផែនការ។ជាលទ្ធផលវគ្គបណ្តុះបណ្តាលបានផ្តល់ដល់សិក្ខាកាមដូចខាងក្រោម៖

- មេរៀនជាបទពិសោធន៍ស្តីពីការអនុវត្តការតាមដាន និងវាយតម្លៃកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង អប់រំ យុវជន និងកីឡា

- រំព្រកឡើងវិញនូវចំណេះដឹងពីការតាមដាន និងវាយតម្លៃឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍” ទស្សនៈជាទូទៅស្តីពីការតាមដាន និងវាយតម្លៃ ចំណេះដឹងពីអត្ថន័យវាក្យសម្រាប់មូលដ្ឋាននៃការតាមដាន និងវាយតម្លៃ និងការកំណត់ស្ថិត្យាន។
- លំហាត់អនុវត្តជាក់ស្តែងក្នុងការសរសេររបាយការណ៍របស់គំរោង ឬកម្មវិធី។
- និងសង្ខេបខ្លឹមសារគន្លឹះត្រូវចងចាំ។

**២.៣.១- ការ រៀបចំវគ្គបណ្តុះបណ្តាលបច្ចុប្បន្នភាពការតាមដាន និងវាយតម្លៃសំរាប់ក្រសួងសង្គមកិច្ច**

កាលពីថ្ងៃទី២៨-៣០ ខែឧសភា ឆ្នាំ២០១៤ នាយកដ្ឋាន ផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចុប្បន្នភាពការតាមដាន និង វាយតម្លៃ សំរាប់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយបានអញ្ជើញចូលរួមសិក្ខាកាមចំនួន៤៥រូប ។ ជាលទ្ធផលវគ្គបណ្តុះបណ្តាលបានផ្តល់ដល់សិក្ខាកាមដូចខាងក្រោម៖

- មេរៀនជាបទពិសោធន៍ស្តីពីការអនុវត្តការតាមដាន និងវាយតម្លៃ កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
- រំព្រកឡើងវិញនូវចំណេះដឹងពីការតាមដាន និងវាយតម្លៃឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍” ទស្សនៈជាទូទៅស្តីពីការតាមដាន និងវាយតម្លៃ ចំណេះដឹងពីអត្ថន័យវាក្យសម្រាប់មូលដ្ឋាននៃការតាមដាន និងវាយតម្លៃ និងការកំណត់ស្ថិត្យាន។
- លំហាត់អនុវត្តជាក់ស្តែងក្នុងការសរសេររបាយការណ៍របស់គំរោង ឬកម្មវិធី។
- និងសង្ខេបខ្លឹមសារគន្លឹះត្រូវចងចាំ។

**២.៣.២- ការរៀបចំ រៀបចំរបាយការណ៍វឌ្ឍនភាពប្រយុទ្ធនឹងជំងឺអេដស៍នៅប្រទេសកម្ពុជា (GARPR)**



នៅក្នុងខែឧសភា ឆ្នាំ២០១៤ នេះ នាយកដ្ឋាន ផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ មានការងារជាចម្បងគឺការរៀបចំបញ្ចប់ការងារ GARPR ២០១៤ ។ ក្រុមការងារ និងក្រុមទីប្រឹក្សាបច្ចេកទេស GARPR ខិតខំប្រមូលទិន្នន័យបន្ថែម និងផ្ទៀងផ្ទាត់ទៅលើទិន្នន័យដែលទទួលបាន ដើម្បី បញ្ចប់របាយការណ៍ GARP និងបានធ្វើទៅអង្គការសហប្រជាជាតិនៅថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០១៤។ ការងារនេះមានភាពស្មុគស្មាញដោយទិន្នន័យសម្រាប់សូចនាករមួយចំនួនពុំមានទិន្នន័យ ច្បាស់លាស់ទាមទារអោយមានការចូលរួមពីស្ថាប័នដែលពាក់ព័ន្ធ និងអ្នកជំនាញដើម្បីបំពេញទៅក្នុងសំនួរទាំងអស់ រួមទាំងសំនួរនៅក្នុង Online Tool ។ ម្យ៉ាងទៀត យើងនៅមានភាពស្មុគស្មាញ ក្នុងការប្រើប្រាស់ Spectrum Modelling Version 5 ក្នុងការប្រើប្រាស់ជា Denominator សម្រាប់សូចនាករមួយចំនួនដូចជាអ្នកផ្ទុកមេរោគអេដស៍ និង PMTCT ជាដើម។ តែយ៉ាងណាក៏ដោយក៏ក្រុមការងារបានបញ្ចប់របាយការណ៍នេះពេញលេញ និងបានដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ មុននឹងផ្ញើជូនអង្គការសហប្រជាជាតិ។ ជាលទ្ធផលយើងបានផ្ញើរបាយការណ៍ និង Upload ចូល Online Tool នៅថ្ងៃទី ៧ មេសា ២០១៤ ។ បន្ទាប់មកមានសំណួរ និង comments ជាច្រើនទាក់ទងនឹងសូចនាករមួយចំនួន ដែលទាមទារអោយមានការឆ្លើយបំភ្លឺ។ នាយកដ្ឋានបានបំពេញនូវសំនួរទាំងនោះ រួច បានធ្វើការកែសម្រួលនៅក្នុង Online Tool រួចរាល់នៅថ្ងៃទី ២៥ មេសា ឆ្នាំ ២០១៤ នេះ និងបានទទួលបានមកវិញពីក្រុមការងារ GARPR អង្គការសហប្រជាជាតិថាចាប់ពីថ្ងៃទី១ ឧសភា ទៅ យើងនឹងមានសំនួរជាច្រើនទាក់ទងនឹងការវិភាគទិន្នន័យស៊ីជម្រៅ ។

**២.៣.៣- ការរៀបចំ របាយការណ៍វឌ្ឍនភាពទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ប្រចាំត្រីមាសទី១**

នៅក្នុងខែឧសភា ឆ្នាំ២០១៤ នាយកដ្ឋាន ផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ បានទទួល និងចុះប្រមូលទិន្នន័យ និងរបាយការណ៍ពីក្រសួងចំនួន៧ (មានក្រសួងប្រៃសណីយ៍ និង

ទូរគមនាគមន៍ ក្រសួងកិច្ចការនារី ក្រសួងការពារជាតិ និងគណៈកម្មាធិការដឹកនាំការបង្ក្រាបអំពើជួញដូរការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្ម កុមារ មនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី, MoEYD, NMCHC, MoLTV) ខេត្តចំនួន៨ (មានខេត្តតាកែវ ព្រះសីហនុ ក្រចេះ និងកំពង់ឆ្នាំង ព្រៃវែង កំពត កំពង់ចាម និងពោធិសាត់) និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៤ (កាកបាទក្រហមកម្ពុជា និងអង្គការមិត្តសំឡាញ់ អង្គសហប្រតិបត្តិស្ត្រីខ្មែរដើម្បីអភិវឌ្ឍន៍ អង្គការម៉ារីស៊ុបកម្ពុជា)។ នាយកដ្ឋានបានបន្តបញ្ជូលរបាយការណ៍បន្ថែមទៀតហើយបានបន្តទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធណា ដែលទិន្នន័យមានភាពពុំច្បាស់ លាស់។

**២.៣.៤- ការចុះការអភិបាលនៅថ្នាក់ក្រោមជាតិលើគំរោងមូលនិធិសាកល**

នៅក្នុងខែឧសភា ឆ្នាំ២០១៤ នាយកដ្ឋានបានចុះអភិបាលនៅថ្នាក់ក្រោមជាតិដូចខាងក្រោម៖

- កាលពីថ្ងៃទី៥-៩ ខែឧសភា ឆ្នាំ២០១៤ នាយកដ្ឋានបានចុះអភិបាលនៅថ្នាក់ក្រោមជាតិ នៅខេត្តបាត់ដំបង។ ការចុះអភិបាលមានគោលបំណងពង្រឹងការអនុវត្តប្រព័ន្ធតាមដាន និង វាយតម្លៃ នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ អោយកាន់តែប្រសើរឡើង។
- កាលពីថ្ងៃទី១៩-២៣ ខែឧសភា ឆ្នាំ២០១៤ នាយកដ្ឋានបានចុះអភិបាលនៅថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ចាម។ ការចុះអភិបាលមានគោលបំណងពង្រឹងការអនុវត្តប្រព័ន្ធតាមដាន និង វាយតម្លៃនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិអោយកាន់តែប្រសើរឡើង។

**២.៣.៥- ការរៀបចំគេហទំព័រអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍**

នៅក្នុងខែឧសភានេះ ឆ្នាំ២០១៤ ទាក់ទងនឹងគេហទំព័រក្រុមការងារបានពិនិត្យមើលដំណើរការរបស់ប្រព័ន្ធកុំព្យូទ័រ កំចាត់មេរោគ Share Printer និងពិនិត្យដោះស្រាយរាល់បញ្ហារបស់ Internet connection និងសកម្មភាពផ្សេងៗ ដូចខាងក្រោម៖

- បានបន្តបច្ចុប្បន្នភាពបញ្ចូលព័ត៌មានទាក់ទងសេវាបង្ការ ថែទាំ និងព្យាបាល ឆ្លើយតបទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា ទាំងភាសាខ្មែរ និងភាសាអង់គ្លេសទៅក្នុង sub-content
- រចនារូបភាព និងបញ្ចូលព័ត៌មានស្តីពីបច្ចុប្បន្នភាពស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជាទាំងភាសាខ្មែរ និងភាសាអង់គ្លេស។

**២.៣.៦- គម្រោងមូលនិធិសាកល (Single Stream Fund)**

នៅក្នុងខែឧសភានេះ ការអនុវត្តគម្រោងមូលនិធិសាកល អាចសម្រេចបាននូវលទ្ធផលមួយចំនួនដូចខាងក្រោម:

- កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ បានចូលរួមនិងរៀបចំកិច្ចប្រជុំCC ។
- បានចូលរួមប្រជុំជាមួយតំណាង PR ស្តីពីការរៀបចំឯកសារ self assessment
- រៀបចំឯកសារនិងកែសំរួលលើឯកសារជំនួយself assessment
- ប្រមូលនិងបញ្ចូលផែនការរបស់ SSRs ទាំងបួន និងNAA។

**២.៣.៧- ការរៀបចំរបាយការណ៍ និងកំណត់ហេតុនៃកិច្ចប្រជុំជាទៀងទាត់**

នាយកដ្ឋានបានធ្វើការសម្របសម្រួល និងរៀបចំចងក្រងរបាយការណ៍ សម្រាប់ផ្តល់ជាព័ត៌មានដល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មួយចំនួនស្តីពី៖

- របាយការណ៍កិច្ចប្រជុំប្រចាំសប្តាហ៍ របស់នាយកដ្ឋានផែនការ តាមដាន វាយតម្លៃ និងស្រាវជ្រាវ ចំនួន ៣ដង។
- របាយការណ៍កិច្ចប្រជុំបច្ចេកទេសប្រចាំសប្តាហ៍ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចំនួន ៣ដង។

- របាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៤ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- របាយការណ៍សកម្មភាពផ្សេងៗដែលនាយកដ្ឋានបានចូលរួមជាមួយស្ថាប័នដទៃទៀត ។

**២.៣.៤- សកម្មភាពផ្សេងៗ**

- លោកស្រីប្រធាននាយកដ្ឋានបានចូលរួមក្នុងកិច្ចប្រជុំជាមួយPR-NCHADS និងដៃគូអភិវឌ្ឍន៍ទាក់ទងនឹង program slip ។
- លោកស្រីប្រធាននាយកដ្ឋានបានចូលរួមក្នុងកិច្ចប្រជុំជាមួយCCC។
- លោកស្រីប្រធាននាយកដ្ឋានបានចូលរួមក្នុងកិច្ចប្រជុំជាមួយ SSRs ដើម្បីពិភាក្សាពីការងារទាក់ទងនិងគំរោងមូលនិធិសាកល និង program slip។

**២.៤-នាយកដ្ឋានទាក់ទង និងចលនាប្រភពធនធាន (CRM)**

នៅក្នុងខែឧសភា ឆ្នាំ២០១៤នេះ នាយកដ្ឋានទាក់ទង និងចលនា ប្រភពធនធាន (CRM) បានអនុវត្ត និងសម្រេចការងារមួយចំនួនដូចខាងក្រោម៖

- បានចូលរួមប្រជុំបច្ចេកទេសប្រចាំសប្តាហ៍ចំនួនពីរលើកនៅអ.ជ.ប.ជ.អ
- បានចូលរួមប្រជុំជាមួយអង្គការ វី.អេស.អូ ដែលដឹកនាំដោយ ឯកឧត្តម **ទា ផលា** អនុប្រធានអ.ជ.ប.ជ.អ ដើម្បីសហការក្នុងការជ្រើសរើសអ្នកផ្តល់ប្រឹក្សាអន្តរជាតិ ។
- ឯកឧត្តម វេជ្ជ ស៊ីម គីមសាន បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិដើម្បីរៀបចំគោលនយោបាយសំរាប់អភិវឌ្ឍយុវជនរបស់ក្រសួងអប់រំ។
- ឯកឧត្តម វេជ្ជ ស៊ីម គីមសានបានចូលរួមក្នុងសិក្ខាសាលាស្តីពីការរៀបចំក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ២០១៦ដល់២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

**២.៥-នាយកដ្ឋាន បង្ការ ថែទាំ និងគាំទ្រ (PCS)**

នៅក្នុងខែឧសភា ឆ្នាំ២០១៤នេះ នាយកដ្ឋានបង្ការ ថែទាំ និងគាំទ្រ (PCS) បានអនុវត្ត និងសម្រេច ការងារមួយចំនួនដូចខាងក្រោម៖

- ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ រៀបចំសិក្ខាសាលាបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍(MCPI)នៅខេត្ត ព្រះសីហនុ។
- ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៤ រៀបចំសិក្ខាសាលាបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍ (MCPI) នៅខេត្តកំពង់ធំ។
- រៀបចំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារបុរសស្រលាញ់បុរសថ្ងៃទី ១៦ ខែ ឧសភា ២០១៤។
- ថ្ងៃទី១៩-២០ខែឧសភាឆ្នាំ២០១៤ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍ (MCPI) នៅខេត្តកំពង់ធំ។
- ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ រៀបចំកិច្ចប្រជុំជាន់ខ្ពស់ក្រុមការងារបុរសស្រលាញ់បុរសនៅសណ្ឋាគារ ភ្នំពេញ។
- ថ្ងៃទី ២២-២៣ ខែ ឧសភា ឆ្នាំ២០១៤ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍(MCPI) នៅខេត្ត ព្រះសីហនុ។
- ថ្ងៃទី ២៦-២៧ ខែឧសភា ឆ្នាំ២០១៤ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍(MCPI) នៅខេត្ត តាកែវ។

- ថ្ងៃទី២៩-៣០ខែឧសភាឆ្នាំ២០១៤ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍(MCPI) នៅខេត្តកំពង់ស្ពឺ។

**២.៦-នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (A&F)**

នៅក្នុងខែឧសភា ឆ្នាំ២០១៤នេះ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (A&F dept) ជាសេនាធិការជូនថ្នាក់ដឹកនាំលើកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអ្នកសម្របសម្រួល និង គាំទ្រ ដល់បណ្តា នាយកដ្ឋានបច្ចេកទេស ដើម្បីអនុវត្តផែនការសកម្មភាព អោយមានការរីកចម្រើន។ នាយកដ្ឋានមាន ៥ ការិយាល័យ និងបានបំពេញសកម្មភាពការងារដូចខាងក្រោម ៖

**ក.ការងារថវិកា និងហិរញ្ញវត្ថុ**

**១- ថវិកាជាតិ:**

- ធ្វើសំណើគោលការណ៍ថវិកា និងទូទាត់ចំណាយបេសកកម្មឯកឧត្តមទេសរដ្ឋមន្ត្រី នៅប្រទេសបារាំងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ធ្វើសំណើគោលការណ៍ថវិកាសម្រាប់រៀបចំទទួលគណៈប្រតិភូចូលរួមកិច្ចសិក្ខាសាលាប្រចាំតំបន់នៅកម្ពុជាពីថ្ងៃទី១៦ ដល់១៨ ខែមិថុនា ឆ្នាំ២០១៤ ទៅទីស្តីការគណៈរដ្ឋមន្ត្រី។

**២- ថវិកាជំនួយ:**

- បានរៀបចំទូទាត់ប្រាក់បៀវត្សជូនមន្ត្រីជំនួយការបច្ចេកទេស (Contract Staff) សម្រាប់ខែ ឧសភា ឆ្នាំ២០១៤ ក្រោមគម្រោងមូលនិធិសកល SSF។
- បានរៀបចំរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៤ ដូចជា បញ្ជីបេឡា (Cash book), របាយការណ៍ផ្ទៀងផ្ទាត់ធនាគារ (Bank reconcile), តារាងរាប់សាច់ប្រាក់ (Cash count sheet),

បញ្ជីវេជ្ជទេយ្យ (Petty cash book), របាយការណ៍ផ្ទៀងផ្ទាត់បញ្ជីវេជ្ជទេយ្យ (Petty cash reconcile)។

- បានរៀបចំលិខិតជូនដំណឹងដល់ PR/NCHADS ស្តីការជ្រើសរើសអ្នកបើកបរ សំរាប់បំរើការងារនៅ អ.ជ.ប.ជ.អ ក្រោមគម្រោងមូលនិធិសកលSSF។
- បាននិងកំពុងរៀបចំគម្រោងផ្គត់ផ្គង់ (PSM Plan) ក្រោមគម្រោងមូលនិធិសកល SSF ជំហានទី០២ ពីឆ្នាំ ២០១៤ ដល់ ២០១៥ សម្រាប់ផ្តល់ជូនទៅ PR/NCHADS។
- បានរៀបចំធ្វើការផ្សព្វផ្សាយស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេសផ្នែកWebsite, IT, Advisor on MARPs, IEC Material Consultant លើសារព័ត៌មានចំនួន ០២ សម្រាប់បំពេញការងារនៅអ.ជ.ប.ជ.អ។
- បាននិងកំពុងសហការជាមួយការិយាល័យផ្គត់ផ្គង់ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការរៀបចំ Fixed Asset Register ក្រោមគម្រោងមូលនិធិសកល SSF។
- តាមដានការឯកភាពលើសំណើសុំការឯកភាពលើរបាយការណ៍ជ្រើសរើសជំនួយការបច្ចេកទេសរដ្ឋបាល-ហិរញ្ញវត្ថុពីសំណាក់ PR/NCHADS។
- សម្របសម្រួលនិងរៀបចំសិក្ខាសាលាជូននាយកដ្ឋានPCSក្រោមគម្រោងមូលនិធិសកលតាមបណ្តាខេត្តដូចជា ខេត្តព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ និងតាកែវ។
- បុរេប្រទានថវិកាសំរាប់ការចុះ Supervision តាមបណ្តាខេត្តរបស់នាយកដ្ឋាន PMER និង PCS ក្រោមគម្រោងមូលនិធិសកល
- រៀបចំរបាយការណ៍ត្រីមាសទី០១ ក្រោមគម្រោងមូលនិធិសកលក្នុងឆ្នាំ២០១៤។
- រៀបចំបំពេញឯកសារ Assessment សម្រាប់ផ្តល់ជូនទៅ PR-NCHADS។
- សម្របសម្រួលការងារ Assessment ជាមួយ PR-NCHADS ពីថ្ងៃទី ២២-២៣ ខែឧសភា ឆ្នាំ ២០១៤នៅ អ.ជ.ប.ជ.អ។

- សម្របសម្រួលការងារជាមួយ GFA ក្នុងការត្រួតពិនិត្យការចំណាយពីខែមករា-មីនា ឆ្នាំ២០១៤ ក្រោមគម្រោងមូលនិធិសកល។
- រៀបចំចុះអនុស្សាវរណៈយោគយល់ជាមួយការិយាល័យទទួលជំនួយបន្ត(SSR) ចំនួន ០៤។
- ចូលរួមប្រជុំជាមួយក្រុមគ្រប់គ្រងគម្រោងមូលនិធិសកលប្រចាំខែមេសា និងឧសភា។
- បានរៀបចំរបាយការណ៍ហិរញ្ញវត្ថុក្រោមគម្រោងមូលនិធិសកល SSF សម្រាប់ត្រីមាសទី១ PUDR ឆ្នាំ២០១៤។
- បានរៀបចំរបាយការណ៍ហិរញ្ញវត្ថុក្រោមគម្រោងមូលនិធិសកល SSF សម្រាប់ខែមេសា ឆ្នាំ២០១៤។
- រៀបចំដំណើរការជ្រើសរើសទីប្រឹក្សាបច្ចេកទេសខាងផ្នែក IT ។

**ខ. ការងាររដ្ឋបាល និង បុគ្គលិក**

- រៀបចំលិខិតបញ្ជាបេសកកម្ម ថវិកាជាតិ ចំនួន ៤២
- រៀបចំលិខិតបញ្ជាបេសកកម្មថវិកាជំនួយ ចំនួន ២៥
- រៀបចំសាលប្រជុំអោយនាយកដ្ឋានទាំងអស់ និងថ្នាក់ដឹកនាំប្រជុំ បានចំនួន ១២ ដង
- ធ្វើលិខិតចេញ៤៦ លិខិត និងលិខិតចូលចំនួន ៣២លិខិត

**២-៧-ផែនការសកម្មភាព និង ទិសដៅសម្រាប់ខែមិថុនា ឆ្នាំ២០១៤**

**២-៧-១- នាយកដ្ឋានផែនការ តាមដាន វាយតម្លៃ និងស្រាវជ្រាវ**

- ត្រៀមរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រសូន្យបីសំរាប់សមាជិកអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ជាតិ។
- ត្រៀមរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រសូន្យបីសំរាប់សមាជិកអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ក្រោមជាតិ។



- បន្តរៀបចំរបាយការណ៍ទូលំទូលាយ និងពហុវិស័យ ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆមាសទី១ ឆ្នាំ២០១៤ បន្ទាប់ពីបានទំនាក់ទំនងជាមួយ ក្រសួង-ខេត្ត ទាក់ទងនឹងរបាយការណ៍ប្រចាំត្រីមាសទី១ ចំពោះស្ថាប័នដែលពុំទាន់ធ្វើមកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- បន្តការងារ GARP ទាក់ទងការឆ្លើយបំភ្លឺទៅសំណួរដែលត្រូវបានសួរដោយក្រុមការងារ GARP នៅ GENEVA ។
- រៀបចំការវិភាគស្ថានភាពការឆ្លើយតបការរាលដាលមេរោគអេដស៍និងជំងឺអេដស៍និងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិទូលំទូលាយនិងពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍និងជំងឺអេដស៍លើកទី៤។
- ត្រៀមរៀបចំផែនការវគ្គបណ្តុះបណ្តាលសំរាប់ខែកក្កដា ឆ្នាំ២០១៤។
- ត្រៀមរៀបចំបោះពុម្ពផ្សាយឯកសារ NASA4 ។

**២-៧-២- នាយកដ្ឋាន ទាក់ទង និងចលនាប្រភពធនធាន**

- ចុះអភិបាលការងារអេដស៍នៅថ្នាក់ខេត្ត
- រៀបចំផែនការជាមួយថ្នាក់ខេត្ត ដើម្បីរៀបចំមានកិច្ចប្រជុំជាទៀង ទាត់ជាមួយគណៈកម្មាធិការអេដស៍ឃុំ-សង្កាត់ នៃខេត្តពោធិសាត់ បាត់ដំបង ព្រះវិហារ ឧត្តរមានជ័យ ព្រះសីហនុ និងកោះកុង។
- រៀបចំប្រជុំក្រុមប្រឹក្សាគោលនយោបាយនៃ អ ជ ប ជ អ។

**២-៧-៣- នាយកដ្ឋាន បង្ការថែទាំ និងគាំទ្រ**

- ត្រៀមរៀបចំកិច្ចប្រជុំឆមាសទាក់ទងនឹងការងារបរិយាកាសអំណោយផល
- ត្រៀមរៀបចំវគ្គបណ្តុះបណ្តាលសំរាប់អ្នកសារព័ត៌មានអាជីព
- ត្រៀមរៀបចំកិច្ចប្រជុំតុល្យលទ្ធភាពការងារទាក់ទងក្រុមប្រឈមមុខខ្ពស់

- ត្រៀមរៀបចំកិច្ចប្រជុំសំរេបសំរួលប្រចាំត្រីមាសថ្នាក់ស្រុកទាក់ទងការងារបរិយាកាសអំណោយ ផល។
- ត្រៀមរៀបចំកិច្ចប្រជុំសំរេបសំរួលប្រចាំត្រីមាសថ្នាក់ឃុំទាក់ទងការងារបរិយាកាសអំណោយ ផល។
- ត្រៀមចូលរួមជាគ្រូឧទ្ទេសសំរាប់វគ្គបណ្តុះបណ្តាលស្តីពី MPCİ ជាមួយអង្គការ HACCC

**២-៧-៤- នាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ**

- ពិនិត្យ និងអនុវត្តតាមអនុសាសន៍សវនកម្ម PR/NCHADS និងGFA
- ត្រៀមរៀបចំធ្វើផែនការថវិកាជាតិប្រចាំឆ្នាំ២០១៥
- បន្តអនុវត្តការងារប្រចាំថ្ងៃលើកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុរបស់អាជ្ញាធរជាត្រឹមយុទ្ធនឹងជំងឺអេដស៍
- បន្តកិច្ចសហការ និងសម្របសម្រួលជាមួយបណ្តា នាយកដ្ឋានជំនាញទាំងបីដើម្បីជម្រុញនិង ពង្រឹងការងាររបស់អាជ្ញាធរជាត្រឹមយុទ្ធនឹងជំងឺអេដស៍ឱ្យកាន់តែប្រសើរ។
- ត្រៀមចូលរួមការងាររៀបចំប្រជុំសិក្ខាសាលាថ្នាក់តំបន់របស់មូលនិធិសាកល ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ១៦-១៨ ខែ មិថុនា ឆ្នាំ ២០១៤ ។
- ត្រៀមរៀបចំដាក់បេក្ខភាពកម្ពុជា ក្នុងការរៀបចំត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក (ICAAPR ) សម្រាប់ឆ្នាំ ២០១៧ ។

-----